

**លក្ខខណ្ឌយោង**  
**មន្ត្រីជំនាញផ្នែកស្រាវជ្រាវនិងនវានុវត្តន៍**

**ក. អំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ**

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានចាត់ទុកថាជាចំណុចស្នូលនៃរបៀបវារៈកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនូវយុទ្ធសាស្ត្រជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រ។ យុទ្ធសាស្ត្រសម្រាប់កែទម្រង់ ត្រូវបានរៀបចំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងត្រូវបានអនុម័តដោយ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៤។ យុទ្ធសាស្ត្រនេះបានផ្តល់នូវក្របខ័ណ្ឌច្បាស់លាស់សម្រាប់ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូលត្រូវបានចែកចេញជា ០៤ ដំណាក់កាលដូចខាងក្រោម៖

- ដំណាក់កាលទី១៖ ភាពជឿទុកចិត្តនៃថវិកា
- ដំណាក់កាលទី២៖ គណនេយ្យភាពហិរញ្ញវត្ថុ
- ដំណាក់កាលទី៣៖ ថវិកាផ្សារភ្ជាប់ទៅនឹងគោលនយោបាយ
- ដំណាក់កាលទី៤៖ គណនេយ្យភាពសមិទ្ធកម្ម

រាជរដ្ឋាភិបាលបានបង្កើតអគ្គលេខាធិការដ្ឋានរគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (**អ.គ.ប**) ដើម្បីគាំទ្រ សម្របសម្រួល និងតាមដានការអនុវត្តកម្មវិធីកែទម្រង់ និងមានតួនាទីនិងភារកិច្ចសំខាន់ៗដូច ខាងក្រោម៖

- ជាជំនួយការលើរាល់កិច្ចដំណើរការ និងការបំពេញមុខងាររបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រាប់បញ្ចូលទាំងការរៀបចំដាក់ឱ្យអនុវត្ត និងការត្រួតពិនិត្យ តាមដាននូវគោលនយោបាយយុទ្ធសាស្ត្រ និងផែនការសកម្មភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងរាល់ការរៀបចំឯកសាររបាយការណ៍ និងការរៀបចំកិច្ចប្រជុំ និងសិក្ខាសាលាផ្សេងៗ។ល។
- គាំទ្រនិងជួយគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លើការងារសម្របសម្រួលប្រចាំថ្ងៃ ការងាររដ្ឋបាល គណនេយ្យ ហិរញ្ញវត្ថុ លទ្ធកម្មសាធារណៈ និងផ្នែកភស្តុភារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- ផ្តល់យោបល់ដល់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លើបញ្ហាបច្ចេកទេស បញ្ហាប្រឈម ឧបសគ្គនិងលើកឡើងអំពីវិធីសាស្ត្រផ្សេងៗក្នុងការដោះស្រាយ និងជំរុញល្បឿននិងបង្កើនប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីកែទម្រង់
- សហការសម្របសម្រួលជាមួយអគ្គនាយកដ្ឋាន នាយកដ្ឋាន អង្គភាព ក្រោមឪវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ទីប្រឹក្សាបច្ចេកទេស និងជាមួយគ្រប់អង្គភាពនិងអ្នកពាក់ព័ន្ធនានាដើម្បីរៀបចំនិងអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមការចង្អុលបង្ហាញរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

- គាំទ្រអគ្គនាយកដ្ឋាន/នាយកដ្ឋាន/អង្គភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័ន តាម តម្រូវការដោយរាប់បញ្ចូលទាំងការរៀបចំ ការអនុវត្ត និង ការត្រួតពិនិត្យកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និងការផ្តល់ជំនួយបច្ចេកទេស
- ត្រួតពិនិត្យ វាយតម្លៃ និងប្តូរសរុបរបាយការណ៍វឌ្ឍនភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ សូចនាករកម្រិតម៉ាក្រូនិងការសម្របសម្រួលលើការត្រួតពិនិត្យវឌ្ឍនភាពការងារកែទម្រង់ របស់អគ្គនាយកដ្ឋាន/នាយកដ្ឋាន/អង្គភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមទាំងវឌ្ឍនភាពការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួង ស្ថាប័ន ដោយរាប់បញ្ចូលការធ្វើបច្ចុប្បន្នភាព ជាទៀងទាត់លើការផ្គត់ផ្គង់ជំនួយបច្ចេកទេស ចំពោះសកម្មភាពអនុវត្តន៍កម្មវិធី កែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ
- ទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍និងជាមួយយន្តការទំនាក់ទំនងនិងសម្របសម្រួលរបស់ដៃគូអភិវឌ្ឍន៍
- ទំនាក់ទំនងជាមួយសាធារណៈ ជនដើម្បីផ្សព្វផ្សាយ និងផ្តល់ព័ត៌មានអំពីកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ។

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)

ដែលជាសេនាធិការរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស) មាន ផ្នែកក្រោមឱវាទចំនួន៦ ក្នុងការសម្របសម្រួល រៀបចំ អនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ពាក់ព័ន្ធនឹង កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រួមមាន ផ្នែកគោលនយោបាយនិងរៀបចំថវិកា, ផ្នែកចំណូល សារពើពន្ធ, ផ្នែកអនុវត្តថវិកា, ផ្នែកស្រាវជ្រាវនិងនវានុវត្តន៍, ផ្នែកកំណែទម្រង់ទាំង៣និងចំណូលមិនមែនសារពើពន្ធ និង ផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ។

**ខ. មន្ត្រីជំនាញផ្នែកស្រាវជ្រាវនិងនវានុវត្តន៍**

អ.គ.ហ. ត្រូវការជ្រើសរើសមន្ត្រីជំនាញផ្នែកស្រាវជ្រាវនិងនវានុវត្តន៍ ចំនួន០១រូប ដែលមានភារកិច្ច ការទទួលខុសត្រូវ និងគុណវុឌ្ឍការងារដូចខាងក្រោម៖

**• ភារកិច្ច និងការទទួលខុសត្រូវ**

ដោយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អគ្គលេខាធិការរងទទួលបន្ទុកមួយរូបនៃ អ.គ.ហ មន្ត្រីជំនាញផ្នែក ស្រាវជ្រាវនិងនវានុវត្តន៍ ត្រូវបំពេញភារកិច្ចដូចខាងក្រោម៖

- រៀបចំផែនការប្រតិបត្តិរបស់ផ្នែកស្រាវជ្រាវនិងនវានុវត្តន៍
- រៀបចំព្រឹត្តិបត្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- រៀបចំនិងសម្របសម្រួលផែនការផ្សព្វផ្សាយកម្មវិធីកែទម្រង់
- រៀបចំនិងសម្របសម្រួលការបណ្តុះបណ្តាលសម្រាប់ អគហ និងអង្គភាពពាក់ព័ន្ធ
- សម្របសម្រួលជាមួយក្រសួងស្ថាប័ន និងអង្គភាពក្រោមឱវាទ កសហវ. លើការរៀបចំ ការអនុវត្ត ការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ផែនការសកម្មភាពកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការងារពាក់ព័ន្ធ

- ជួយផ្នែកស្រាវជ្រាវនិងនវានុវត្តន៍ និងអគ្គលេខាធិការដ្ឋានក្នុងការបំពេញការងារប្រចាំថ្ងៃ ក្នុងការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដោយធ្វើការសម្របសម្រួលជាមួយអគ្គនាយកដ្ឋាន/នាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីប្រឹក្សា អ្នកជំនាញការ និងដៃគូអភិវឌ្ឍន៍ទាំងអស់ដើម្បីធានានូវប្រសិទ្ធភាពនៃការ អនុវត្ត ផែនការសកម្មភាព និងគោលបំណងដែលបានកំណត់
- រៀបចំរបាយការណ៍អនុវត្តផែនការសកម្មភាពប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំរបស់ ក្រសួងស្ថាប័នអគ្គនាយកដ្ឋាន/នាយកដ្ឋានដែលខ្លួនទទួលខុសត្រូវ
- ចូលរួមរៀបចំរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសរបស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- ជួយដល់អគ្គលេខាធិការដ្ឋាន និង អគ្គនាយកដ្ឋាន/នាយកដ្ឋាន ក្នុងការរៀបចំកិច្ចប្រជុំ សិក្ខាសាលាទស្សនកិច្ចសិក្សា។ល។
- បំពេញការងារផ្សេងៗទៀតតាមការណែនាំរបស់អគ្គលេខាធិការរង និង អគ្គលេខាធិការនៃ **អ.គ.ហ**

**▪ រយៈពេលនៃការបំពេញការងារ**

មន្ត្រីជំនាញផ្នែកកសាងសមត្ថភាព ត្រូវចុះកិច្ចសន្យាបំពេញការងាររយៈពេល ០១ ឆ្នាំម្តង។ កិច្ចសន្យានេះអាចត្រូវបានបន្តបន្ទាប់ពីកិច្ចសន្យាបានបញ្ចប់ ដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃការងារ។

**• គុណវុឌ្ឍិ**

- មានសញ្ញាបត្រកម្រិតបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឬវិស័យប្រហាក់ប្រហែលផ្សេងទៀត
- មានបទពិសោធន៍ក្នុងការសម្របសម្រួលជាមួយក្រសួងស្ថាប័ន
- មានបទពិសោធន៍ការងារទាក់ទិននឹងផ្នែកហិរញ្ញវត្ថុសាធារណៈយ៉ាងតិច០៣ឆ្នាំ
- មានចំណេះដឹងផ្នែកភាសាអង់គ្លេសច្បាស់លាស់
- មានគំនិតច្នៃប្រឌិត មានជំនាញទំនាក់ទំនង និងអាចបំពេញការងារជាក្រុម
- ស្ត្រីត្រូវបានផ្តល់អាទិភាព ក្នុងការជ្រើសរើសសម្រាប់ទទួលបាននូវតំណែងនេះ
- មន្ត្រីរាជការដែលមានក្របខ័ណ្ឌនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ម័គ្រចិត្តព្យួរការងារនៅអង្គភាពដើម ដើម្បីមកបម្រើការងារពេញម៉ោងនៅអគ្គលេខាធិការដ្ឋាន អ.គ.ហ ត្រូវបានផ្តល់អាទិភាពខ្ពស់

**• អត្ថប្រយោជន៍ដែលទទួលបាន**

មន្ត្រីជំនាញផ្នែកស្រាវជ្រាវនិងនវានុវត្តន៍ ត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែសមរម្យក្រោមហិរញ្ញប្បទានគាំទ្រផ្នែកលើសមត្ថភាពនិងបទពិសោធន៍ ។